

រដ្ឋ MAINE

តុលាការមណ្ឌល

ទីតាំង _____

សំណុំរឿងលេខ _____

ពាក់ព័ន្ធនឹង៖

សម្គាល់៖ ទម្រង់បែបបទនេះគឺសម្រាប់ជាឯកសារយោងប៉ុណ្ណោះ។ សូមបំពេញជា ភាសាអង់គ្លេស នៅក្នុងទម្រង់បែបបទភាសាអង់គ្លេស។ ប្រសិនបើអ្នកត្រូវការជំនួយ សូមទៅកាន់ការិយាល័យ ក្រលាបញ្ជី ហើយគេនឹងហៅទូរសព្ទទៅសេវាបកប្រែ។

ដីកាបង្គាប់បន្ទាប់ពីឱកាសសម្រាប់

ការជំនុំជម្រះបឋមសង្ខេប

22 M.R.S. § 4034

1. ដោយអនុវត្តយោងតាមបញ្ញត្តិសេវាកម្មកុមារ និងគ្រួសារ និងច្បាប់ការពារកុមារ 22 M.R.S. §§ 4001-4099-H នៅថ្ងៃទី ____ ខែ ____ ឆ្នាំ ____ តុលាការនេះបានចេញដីកាបង្គាប់បឋមការពារកុមារ ដែលមានសេចក្តីដូចតទៅ៖

ដាក់កូន(ៗ) ដូចមានឈ្មោះខាងលើឲ្យស្ថិតក្រោមអំណាចមេបាបណ្តោះអាសន្ននៃនាយកដ្ឋានសុខាភិបាល និងសេវាកម្មមនុស្សជាតិ ឬ

ផ្សេងៗ _____

ការជំនុំជម្រះបឋមសង្ខេបមួយ យោងតាមប្រការ 22 M.R.S. § 4034(4) ត្រូវបានកំណត់ពេលសម្រាប់ _____ ។

2. ក្រៅពីការជូនដំណឹងក្នុងដីកាបង្គាប់នេះ ភាគីទាំងអស់ទទួលបានការជូនដំណឹងយ៉ាងត្រឹមត្រូវ និង សមស្របពីការពន្យារពេលនៃនីតិវិធី។

ការជូនដំណឹងមិនបានគ្រប់គ្រាន់ត្រូវបានផ្តល់ទៅឲ្យ _____ ។ តុលាការសូមបង្គាប់ឲ្យផ្តល់ការជូនដំណឹងដល់ ភាគី/ពួកគេដូចតទៅ៖ _____ ។

យុវជនដែលមានអាយុសមស្រប បាន មិនទាន់បានទទួលការជូនដំណឹងអំពីនីតិវិធីនេះ។

3. បណ្តាភាគីនិងអ្នកប្រឹក្សាយោបល់ខាងក្រោមបានបង្ហាញមុខនៅក្នុងការជំនុំជម្រះបឋមសង្ខេប ក្រោមអធិបតីភាព

_____ ៖

ម្តាយ _____

មេធាវីរបស់ម្តាយ _____

ឪពុក _____

មេធាវីរបស់ឪពុក _____

ភ្នាក់ងារ DHHS _____

AAG _____

យុវជន _____

GAL _____

អ្នកមើលថែធនធាន _____

អ្នកចូលរួម _____

ផ្សេងៗ _____

អ្នកចូលអន្តរាគមន៍ _____

4. កាលបរិច្ឆេទទៅលើកូន(ៗ) លើកចុងក្រោយរបស់ GAL ៖ _____ ។ ការរាយការណ៍លើកចុងក្រោយរបស់ GAL ចុះកាលបរិច្ឆេទ៖ _____

ការរាយការណ៍របស់ GAL ត្រូវបាន មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាកស្តុតាង និងត្រូវបានបញ្ជូនទៅឲ្យគូភាគី។

5. មានសកម្មភាពបន្ទាប់បន្សំផ្សេងៗដែលត្រូវរង់ចាំនៅក្នុងតុលាការ _____ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាង/ក្នុងចំណោមគូភាគី និង អ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងរឿងក្តីនេះ។

មានសេចក្តីបង្គាប់តុលាការមួយ ដែលមានសុពលភាពអនុវត្ត ត្រូវបានចេញដោយតុលាការ _____ ហាមឃាត់មិនឲ្យមាន ទំនាក់ទំនងរវាង/ក្នុងចំណោមគូភាគី និងអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងរឿងក្តីនេះ។

**ការយល់ព្រមចំពោះដីកាបង្គាប់ការពារបឋម និង
ការបោះបង់សិទ្ធិចំពោះការជំនុំជម្រះបឋមសង្ខេប**

ខ្ញុំយល់ដឹងថា៖

- a. តុលាការនេះបានចេញសេចក្តីបង្គាប់ការពារបឋមទាក់ទងនឹងកូន (ៗ) ដែលមានឈ្មោះខាងលើ បទប្បញ្ញត្តិនៃសេចក្តីបង្គាប់នោះ ត្រូវបានសង្ខេបពីខាងដើម។
- b. ការជំនុំជម្រះ/សវននាមួយលើពាក្យបណ្តឹងនឹងត្រូវបើកនៅថ្ងៃទី _____ ខែ _____ ឆ្នាំ _____ នៅម៉ោង _____ ព្រឹក /រសៀល។
- c. សេចក្តីបង្គាប់ការពារបឋមមានប្រសិទ្ធភាពអនុវត្តភ្លាមៗ ហើយបន្តមានប្រសិទ្ធភាពរហូតដល់ពេលមានការចេញដីកាបង្គាប់បន្ថែមពី តុលាការ ប៉ុន្តែមិនត្រូវយឺតយ៉ាវសេចក្តីសម្រេចរបស់តុលាការបន្ទាប់ពីការជំនុំជម្រះចុងក្រោយនៃពាក្យបណ្តឹងនោះទេ។
- d. ខ្ញុំយល់ដឹងថា ខ្ញុំមានសិទ្ធិទទួលបានការជំនុំជម្រះលើដីកាបង្គាប់ការពារបឋម។

ដោយយល់ដឹងនូវខ្លឹមសារទាំងនេះ ខ្ញុំមានបំណង និងស្ម័គ្រចិត្តបោះបង់សិទ្ធិទទួលបានការជំនុំជម្រះលើដីកាបង្គាប់ការពារបឋម ដោយអនុញ្ញាតឲ្យ ដីកាបង្គាប់ការពារបឋមនេះនៅបន្តមានប្រសិទ្ធភាពអនុវត្ត រង់ចាំការជំនុំជម្រះបន្ថែម។

កាលបរិច្ឆេទ៖ _____ ហត្ថលេខា៖ _____
 ទំនាក់ទំនងជាមួយកូន(ៗ)៖ _____

កាលបរិច្ឆេទ៖ _____ ហត្ថលេខា៖ _____
 ទំនាក់ទំនងជាមួយកូន(ៗ)៖ _____

ឪពុក-ម្តាយ/អាណាព្យាបាលដែលបានចុះហត្ថលេខានៅខាងលើបានបង្ហាញខ្លួន និងស្ម័គ្រចិត្ត និងមានចេតនាអនុវត្តចំពោះមុខខ្ញុំនូវការយល់ ព្រម និងការបោះបង់សិទ្ធិពីខាងដើម។ ដោយទទួលយកការយល់ព្រមនេះ តុលាការនេះសូមចង្អុលបង្ហាញថា ឪពុក-ម្តាយ/អាណាព្យាបាល បានបោះបង់សិទ្ធិលើការជំនុំជម្រះនៃដីកាបង្គាប់បឋម។ ដីកាបង្គាប់នោះត្រូវបន្តមានប្រសិទ្ធភាពអនុវត្តរហូតដល់មានការចេញដីកាបង្គាប់ បន្ថែមពីតុលាការនេះ។ ការយល់ព្រមនេះមិនត្រូវប៉ះពាល់ដល់សិទ្ធិរបស់ភាគីក្នុងការតវ៉ាទាំងស្រុងលើក្តីនេះក្នុងការជំនុំជម្រះលើពាក្យបណ្តឹង ហើយក៏មិនត្រូវប្រើប្រាស់ជាការទទួលស្គាល់មួយថា ទទ្ទឹករណាណាដែលមាននៅក្នុងពាក្យបណ្តឹងនោះគឺជាការពិត ឬត្រឹមត្រូវនោះទេ។

7. នាយកដ្ឋានបានបង្ហាញពី ផែនការសម្រុះសម្រួលមួយ មានផែនការរៀបរាប់ពីការការនាំយកកូន (ៗ) ចេញពីផ្ទះ ឬ ភាពសមហេតុផល (សនិទានភាព) មួយនៃការសម្រេចមិនចាប់ផ្តើមធ្វើការសម្រុះសម្រួល ទៅកាន់តុលាការ ដោយក្នុងនោះមានភ្ជាប់នូវសេចក្តី ចម្លងមួយច្បាប់នៅក្នុងដីកាបង្គាប់នេះ និងត្រូវបានបញ្ជូលតាមសេចក្តីយោង ឬ
- នាយកដ្ឋានត្រូវបានលើកលែងពីការដាក់ជូនផែនការ/សនិទានភាពមួយ ទៅតុលាការនេះនៅកាលបរិច្ឆេទនេះដោយមានមូលហេតុ សមស្របដូចខាងក្រោម៖ _____

ផែនការ/សនិទានភាពមួយត្រូវដាក់ដោយនាយកដ្ឋាន ហើយសេចក្តីចម្លងមួយច្បាប់ត្រូវផ្តល់ទៅឲ្យភាគី មិនឲ្យលើសពី _____ នោះទេ។

8. ដោយយោងតាម 22 M.R.S. § 4036(1)(G) តុលាការសូមធ្វើសេចក្តីបង្គាប់បន្ថែមទៀតថា៖
- _____ ត្រូវ(បន្ត)បង់ប្រាក់សរុបចំនួន \$ _____ ក្នុងមួយសប្តាហ៍ទៅឲ្យ នាយកដ្ឋានសុខាភិបាល និងសេវាកម្មមនុស្សជាតិ សម្រាប់ជាប្រាក់ឧបត្ថម្ភដល់ _____។
- តុលាការសូមបញ្ជូលតាមសេចក្តីយោង នូវសេចក្តីបង្គាប់ផ្តល់ប្រាក់ឧបត្ថម្ភកូន និងសេចក្តីបង្គាប់កាត់ប្រាក់ចំណូល ដូចមានភ្ជាប់ជាមួយនេះ។
- បន្ថែមលើនេះ _____ ត្រូវផ្តល់ធានារ៉ាប់រងសុខភាព/វេជ្ជសាស្ត្រសម្រាប់កូន(ៗ) បើវាមានតាមរយៈការងារ របស់ខ្លួន និងត្រូវផ្តល់ភស្តុតាងបញ្ជាក់ពីការធានានោះទៅឲ្យនាយកដ្ឋានសុខាភិបាល និងសេវាកម្មមនុស្សជាតិ និង/ឬ

តុលាការបង្គាប់ឲ្យឪពុកម្តាយ/អាណាព្យាបាលទាំងអស់ ផ្តល់ឲ្យតុលាការនូវសេចក្តីប្រកាសពីហិរញ្ញវត្ថុដែលត្រូវបានតម្រូវ មុនការជំនុំជម្រះបន្ទាប់ក្នុងសំណុំរឿងនេះ។ ការខកខានមិនបានផ្តល់សេចក្តីប្រកាសនេះ ជាលទ្ធផលអាចនាំឲ្យមានការចេញសេចក្តីបង្គាប់ឲ្យផ្តល់ប្រាក់ឧបត្ថម្ភ ដោយផ្អែកតាមព័ត៌មានផ្សេងទៀតដែលមានសម្រាប់ផ្តល់ឲ្យតុលាការនៅពេលនោះ។

ក្រឡាបញ្ជីត្រូវបញ្ចូលព័ត៌មានខាងក្រោមទៅក្នុងបញ្ជីសំណុំរឿង៖

- ដីកាជំនុំជម្រះបឋមសង្ខេប ចុះថ្ងៃទី ____ ខែ ____ ឆ្នាំ____ ត្រូវបានដាក់។
- អំណាចមេធាវីរបស់ _____/កុមារ(ៗ) ត្រូវបានផ្តល់ទៅឲ្យ _____ ។
- ការទុក _____ ឲ្យនៅជាមួយ ម្តាយ ឪពុក អ្នកមើលថែធនធាន
- ភាគីទីបី សេវាកម្មនិវេសនដ្ឋាន _____
- សេចក្តីបង្គាប់ឲ្យផ្តល់ប្រាក់អាហារកិច្ចដូចមានភ្ជាប់។
- កត្តាធ្ងន់ធ្ងរដែលរកឃើញ។
- ការជំនុំជម្រះក្តី កំណត់សម្រាប់ _____ ។
- ការជំនុំជម្រះការប្រឈមនឹងគ្រោះថ្នាក់ កំណត់សម្រាប់ _____ ។

អនុលោមតាម M.R. Civ. P. 79(a) ដីកាបង្គាប់នេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីសំណុំរឿងតាមសេចក្តីយោង ដោយផ្អែកតាមការបង្គាប់ដាក់លាក់របស់តុលាការ។

កាលបរិច្ឆេទ៖ _____

ចៅក្រម, តុលាការមណ្ឌលនៃរដ្ឋ Maine

ការផ្តល់ដីកាបង្គាប់

ភាគីទាំងអស់បានទទួលសំណៅចម្លងនៃដីកាបង្គាប់ ដោយផ្ទាល់ដៃ ដោយផ្ញើតាមប្រៃសណីយ៍ធម្មតាទៅឲ្យបុគ្គលដូចខាងក្រោម៖

- ជំនួយការអគ្គមេធាវី
- មេធាវីរបស់ឪពុក / ឪពុកតំណាងដោយខ្លួនឯង
- អ្នកចូលអន្តរាគមន៍៖ _____
- ការិយាល័យ CASA នៃរដ្ឋ Maine (ប្រសិនបើពាក់ព័ន្ធ)
- មេធាវីរបស់ម្តាយ / ម្តាយតំណាងដោយខ្លួនឯង
- GAL
- ផ្សេងៗ៖ _____

កាលបរិច្ឆេទ៖ _____

ក្រឡាបញ្ជីតុលាការមណ្ឌល